

Manulife គាំពារ

(Manulife Korm Pear)

ជំនួយការដ៏ប្រសើរសម្រាប់សម្រាលបន្ទុកជំងឺមហារីក





គ្រួសារតែងតែជាអាទិភាពជានិច្ចសម្រាប់លោកអ្នក។ ការកសាងអនាគតដ៏ប្រសើរ និងពេញពេញដោយក្តីសង្ឃឹមសម្រាប់ ពួកគេជាកិច្ចការដែលលោកអ្នកខិតខំធ្វើមិនខ្ចាចនឿយហត់ និងហ៊ានលះបង់គ្រប់យ៉ាងដើម្បីគ្រួសារមួយនេះ។ ប៉ុន្តែ ពេលខ្លះនៅក្នុងជីវភាពដ៏មមារញឹកនេះលោកអ្នកអាចភ្លេចពីសុខភាពរហូតដល់ពេលមួយលោកអ្នកត្រូវបានបង្អាក់ដំណើរ ហើយ ទាមទារឱ្យគិតគូរសារជាថ្មីពីសុខភាពដើម្បីរក្សាការសន្យា និងក្តីស្រមៃដែលមានជាមួយគ្រួសារ។

ការគាំពារដែលអាចពឹងពាក់បាននៅពេលលោកអ្នកត្រូវការជាចាំបាច់ជាពិសេសពេលសុខភាពចុះខ្សោយជាជំនួយដ៏ប្រសើរ និងមានតម្លៃបំផុត។ លោកអ្នក និងក្រុមគ្រួសារអាចរស់នៅដោយមានទំនុកចិត្ត និងត្រៀមខ្លួនរួចជាស្រេចក្នុងការយកឈ្នះ នូវអ្វីៗដែលអាចកើតមានឡើង ហើយរក្សាបាននូវភាពរីកចម្រើនសម្រាប់អនាគត។

ជាមួយ Manulife គាំពារ លោកអ្នកអាច៖



ទទួលបានជំនួយហិរញ្ញវត្ថុសម្រាប់ការ ព្យាបាលជំងឺមហារីក ករណី មរណភាព ឬ ពិការភាពទាំងស្រុងក្នុង គម្រោងតែមួយ




ជាដៃគូជួយគាំទ្រ និងលើកទឹកចិត្ត លោកអ្នកឱ្យមានសុខភាពល្អ និង រស់នៅឱ្យបានយូរអង្វែង



មានសន្តិភាពផ្លូវចិត្តរស់នៅពេញពេញ ដោយកម្លាំងចិត្ត និងក្តីសង្ឃឹម

ព័ត៌មានសង្ខេបអំពី Manulife គាំពារ



អាយុដែលទទួលបានការធានា
ចាប់ពី 18 ឆ្នាំ ដល់ 50 ឆ្នាំ



រយៈពេលនៃការធានារ៉ាប់រង
6 ឆ្នាំ



រយៈពេលនៃការបង់បុព្វលាភធានារ៉ាប់រង
ត្រឹមតែ 2 ឆ្នាំ



ការការពារ 3 ក្នុងគម្រោងតែ 1
មហារីក អាយុជីវិត និងពិការភាព



ការស្នើសុំមានភាពងាយស្រួល និងសាមញ្ញ
មិនតម្រូវឱ្យពិនិត្យសុខភាព

អត្ថប្រយោជន៍របស់ Manulife គាំពារ៖

អត្ថប្រយោជន៍

កញ្ចប់ បឋម

កញ្ចប់ ប្រសើរ

អត្ថប្រយោជន៍លើជំងឺមហារីក
កម្រិតដំបូង

\$5,000

\$10,000

អត្ថប្រយោជន៍លើជំងឺមហារីក
កម្រិតធ្ងន់

អត្ថប្រយោជន៍លើមរណភាព
ឬពិការភាពទាំងស្រុង
និងជាអចិន្ត្រៃយ៍

\$2,500

\$5,000

ការបង់បុព្វលាភធានារ៉ាប់រង Manulife គាំពារ

លក្ខខណ្ឌនៃការបង់បុព្វលាភធានារ៉ាប់រង	
 វិធីសាស្ត្រនៃការបង់បុព្វលាភធានារ៉ាប់រង	ប្រចាំឆ្នាំ
 រយៈពេលនៃការបង់បុព្វលាភធានារ៉ាប់រង	2 ឆ្នាំ*
 មធ្យោបាយនៃការបង់បុព្វលាភធានារ៉ាប់រង	- តាមកម្មវិធីទូរសព្ទដៃរបស់ធនាគារ - ការផ្ទេរប្រាក់តាមធនាគារ - តាមរយៈភ្នាក់ងាររឹង - តាមរយៈមធ្យោបាយបង់ប្រាក់តាមប្រព័ន្ធឌីជីថលរបស់មេនូឡាយហ្វី រួមមាន៖ credit card, debit card & KHQR

i ករណីខកខាន ឬយឺតយ៉ាវក្នុងការបង់បុព្វលាភធានារ៉ាប់រងបន្ទាប់

រាល់បុព្វលាភធានារ៉ាប់រងទាំងអស់ ត្រូវបង់មកកាន់ក្រុមហ៊ុននៅ ឬមុនកាលបរិច្ឆេទបង់បុព្វលាភធានារ៉ាប់រងតាមមធ្យោបាយដែលក្រុមហ៊ុនបានកំណត់។ ករណីមានការខកខានបង់បុព្វលាភធានារ៉ាប់រងបន្ទាប់ នឹងនាំឱ្យបណ្តាសន្យារ៉ាប់រងអស់សុពលភាព និងគ្មានអត្ថប្រយោជន៍ណាមួយត្រូវបានផ្តល់ជូនឡើយ។ ប្រសិនបើបណ្តាសន្យារ៉ាប់រងអស់សុពលភាពដោយសារការខកខានបង់បុព្វលាភធានារ៉ាប់រងបន្ទាប់លោកអ្នកអាចធ្វើការស្នើសុំបន្តសុពលភាពបណ្តាសន្យារ៉ាប់រងឡើងវិញតាមការកំណត់របស់ក្រុមហ៊ុន។

***ការបញ្ចុះតម្លៃពិសេស**

40%

វិករាយជាមួយ **ការបញ្ចុះតម្លៃ 40%** លើបុព្វលាភធានារ៉ាប់រងសរុប នៅពេលដែលលោកអ្នកបង់ផ្តាច់បុព្វលាភធានារ៉ាប់រងទាំងពីរឆ្នាំ នៅឆ្នាំទី 1 ។

ឧទាហរណ៍

លោកស្រី ណារី អាយុ ៣៥ ឆ្នាំ ជាម្តាយ និងភរិយាម្នាក់ ដែលខិតខំធ្វើការពុំខ្លាចឆ្ងាយហាត់ ដើម្បីរកស៊ីសាងអនាគត គ្រួសារឱ្យកាន់តែប្រសើរ។ ទន្ទឹមនឹងនេះ គាត់ក៏ដឹងច្បាស់ ថាជីវិតអាចនឹងប្រែប្រួលក្នុងពេលមួយរំពេច។ ហើយជំងឺ ធ្ងន់ធ្ងរដូចជា មហារីក ពិការភាព ឬការបាត់បង់រូបគាត់នឹង បន្ទុកទុកនូវការប៉ះទង្គិចផ្លូវចិត្ត និងផលប៉ះពាល់ដល់ ផ្នែកហិរញ្ញវត្ថុនៃគ្រួសាររបស់គាត់។


ដូច្នេះហើយគាត់បានសម្រេចចិត្តទិញផលិតផលធានា រ៉ាប់រង **Manulife តាំពារ បឋម** សម្រាប់ការពារគាត់ ប្រៀបដូចការពារគ្រួសារគាត់ផងដែរ។ ជាមួយនឹងផលិត ផលធានារ៉ាប់រងនេះ លោកស្រី និងគ្រួសារទទួលបានការ គាំពារសំខាន់ៗដែលអាចជួយសម្រួលបន្ទុកនិងបន្តដំណើរ ទៅមុខទោះបីត្រូវប្រឈមនឹងទុក្ខលំបាកនានាដែលមិនបាន ព្រាងទុកក៏ដោយ។



បុព្វលាភធានារ៉ាប់រងរបស់ Manulife តាំពារ បឋម

លោកស្រី ណារី បានជ្រើសរើសការបង់ផ្តាច់បុព្វលាភធានារ៉ាប់រងទាំងពីរឆ្នាំនៅឆ្នាំទី១ ដូច្នេះបុព្វលាភធានារ៉ាប់រងដែលគាត់ត្រូវបង់ មានចំនួនត្រឹមតែ \$576 ប៉ុណ្ណោះបន្ទាប់ពីការបញ្ចុះតម្លៃ 40%។ ប្រសិនបើគាត់ជ្រើសរើសការបង់ប្រចាំឆ្នាំនោះបុព្វលាភធានារ៉ាប់រង ក្នុងមួយឆ្នាំគឺមានចំនួន \$480 ហើយត្រូវបង់រយៈពេលពីរឆ្នាំ ដែលបុព្វលាភធានារ៉ាប់រងសរុបមានចំនួន \$960។ ដូច្នេះលោកស្រី សន្សំបាន \$384 ពីការបង់ផ្តាច់បុព្វលាភធានារ៉ាប់រងទាំងពីរឆ្នាំនៅឆ្នាំទី១។


អត្ថប្រយោជន៍របស់ Manulife តាំពារ បឋម



ដំណើរការនៃអត្ថប្រយោជន៍របស់ Manulife គាំពារ បឋម


ករណីទី 1

ប្រសិនបើលោកស្រីណាម្នាក់ ត្រូវបានធ្វើរោគវិនិច្ឆ័យថាមានជំងឺមហារីកកម្រិតដំបូងនៅឆ្នាំទី3 នៃបណ្ណសន្យារ៉ាប់រងលោកស្រីនឹងទទួលបានទឹកប្រាក់សំណងចំនួន \$5,000 សម្រាប់សម្រាលបន្ទុកថ្លៃព្យាបាលនិងចំណាយផ្សេងៗ។




ករណីទី 2

ប្រសិនបើលោកស្រីណាម្នាក់ ត្រូវបានធ្វើរោគវិនិច្ឆ័យថាមានជំងឺមហារីកកម្រិតធ្ងន់នៅឆ្នាំទី3 នៃបណ្ណសន្យារ៉ាប់រងលោកស្រីនឹងទទួលបានទឹកប្រាក់សំណងចំនួន \$5,000 សម្រាប់សម្រាលបន្ទុកថ្លៃព្យាបាលនិងចំណាយផ្សេងៗ។




ករណីទី 3

ក្នុងករណីអកុសលដែលលោកស្រី ណាម្នាក់ ទទួលមរណភាព ឬពិការភាពទាំងស្រុង និងជាអចិន្ត្រៃយ៍នៅឆ្នាំទី4 នៃបណ្ណសន្យារ៉ាប់រងគ្រួសារលោកស្រីនឹងទទួលបានទឹកប្រាក់សំណងចំនួន \$2,500 សម្រាប់សម្រាលបន្ទុកហិរញ្ញវត្ថុនៃគ្រួសាររបស់គាត់។



ករណីទី 4

ប្រសិនបើលោកស្រី ណាម្នាក់ សុខសប្បាយ និងមានសុខភាពល្អរហូតដល់កាលបរិច្ឆេទផុតសុពលភាពនៃបណ្ណសន្យារ៉ាប់រងនោះបណ្ណសន្យារ៉ាប់រងនឹងត្រូវបញ្ចប់ដោយពុំមានអត្ថប្រយោជន៍បានផ្តល់ជូនឡើយប៉ុន្តែជាមួយ **Manulife គាំពារ** លោកស្រី ណាម្នាក់ បានរស់នៅប្រកបដោយទំនុកចិត្ត និងពោរពេញដោយក្តីសង្ឃឹម ព្រោះលោកស្រី និងគ្រួសារមានការគាំពារដ៏ប្រសើរមួយក្នុងរយៈពេល 6 ឆ្នាំ។



ករណីមិនធានានៃ Manulife គាំពារ

ពុំមានអត្ថប្រយោជន៍ដែលត្រូវបានធានាណាមួយ នឹងត្រូវបានទូទាត់ជូនឡើយ ប្រសិនបើព្រឹត្តិការណ៍ដែលត្រូវបានធានានោះ បង្កឡើងដោយផ្ទាល់ ឬដោយប្រយោល ទាំងស្រុង ឬដោយផ្នែក ពីករណីណាមួយដែលបានកំណត់ខាងក្រោម។ ក្នុងករណីបដិសេធសំណើទាមទារសំណងនោះ ដែលនាំឱ្យបណ្តុះបណ្តាលសន្យារ៉ាប់រងត្រូវបញ្ចប់សុពលភាព ទំនួលខុសត្រូវរបស់ក្រុមហ៊ុនដែលមានក្រោមបណ្តុះបណ្តាលសន្យារ៉ាប់រងនេះ ត្រូវកំណត់ត្រឹមការបង្វិលបញ្ចូលធានារ៉ាប់រងដែលបានបង់រួចសរុប គិតពីកាលបរិច្ឆេទផ្តល់ជូនបណ្តុះបណ្តាលសន្យារ៉ាប់រង ឬកាលបរិច្ឆេទផ្តល់សុពលភាពបណ្តុះបណ្តាលសន្យារ៉ាប់រងជាថ្មីឡើងវិញ (កំណត់យកកាលបរិច្ឆេទណាមួយចុងក្រោយ) ជូនម្ចាស់បណ្តុះបណ្តាលសន្យារ៉ាប់រងវិញ ដោយដកចេញនូវការចំណាយលើការពិនិត្យសុខភាព (បើមាន) និង/ឬ ចំណាយផ្សេងៗ ដែលសមរម្យ ហើយកើតឡើងសម្រាប់ការវាយតម្លៃធានារ៉ាប់រង (បើមាន)។

ករណីមិនធានាចំពោះករណីជំងឺមហារីក



ករណីមិនធានាចំពោះករណីជំងឺមហារីក

- រាល់ជំងឺ ឬស្ថានភាពដែលមានពីមុនស្រាប់ និងផលវិបាក/ជំងឺណាមួយ ដែលទាក់ទងនឹងជំងឺ/ស្ថានភាពដែលមានពីមុនស្រាប់ ឬ
- រាល់ជំងឺមហារីក ឬរោគសញ្ញាណាមួយនៃជំងឺមហារីកដែលបានស្វែងចេញ ឬការធ្វើរោគវិនិច្ឆ័យរកឃើញថាមានជំងឺមហារីកក្នុងអំឡុងរយៈពេលរង់ចាំ រួមបញ្ចូលទាំងជំងឺមហារីកកម្រិតដំបូងណាមួយ ដែលត្រូវបានធ្វើរោគវិនិច្ឆ័យរកឃើញលើកដំបូងក្នុងអំឡុងរយៈពេលរង់ចាំ ហើយលូតលាស់ទៅជាជំងឺមហារីកកម្រិតធ្ងន់ ក្រោយរយៈពេលរង់ចាំត្រូវបានបញ្ចប់ ឬ
- ជំងឺមានពីកំណើត ឬខូចទ្រង់ទ្រាយពីកំណើត ឬ
- ជំងឺអេដស៍ (AIDS) ឬផលវិបាក/ជំងឺណាមួយ ដែលទាក់ទងនឹងមេរោគហ៊ីវ (HIV) ឬ
- ជំងឺ ឬស្ថានភាពណាមួយ ដែលបានបញ្ជាក់ថាមិនត្រូវបានធានាក្រោមនិយមន័យនៃជំងឺ/ស្ថានភាពមហារីក ដែលត្រូវបានធានានីមួយៗ។



ករណីមិនធានាចំពោះករណីមរណភាព

- ការសម្លាប់ខ្លួន ឬប៉ុនប៉ងសម្លាប់ខ្លួន ឬបង្ករបួសលើខ្លួនឯង ទោះបីជាអ្នកត្រូវបានធានារ៉ាប់រងស្ថិតនៅក្នុងស្ថានភាពផ្លូវចិត្តប្រក្រតី ឬមិនប្រក្រតីក៏ដោយក្នុងរយៈពេលពីរ (2) ឆ្នាំ គិតចាប់ពីកាលបរិច្ឆេទផ្តល់ជូនបណ្តុះបណ្តាលសន្យារ៉ាប់រង ឬកាលបរិច្ឆេទផ្តល់សុពលភាពបណ្តុះបណ្តាលសន្យារ៉ាប់រងជាថ្មីឡើងវិញ ដោយយកកាលបរិច្ឆេទណាមួយចុងក្រោយ (ករណីមិនធានានេះ នឹងមិនត្រូវបានអនុវត្តឡើយបន្ទាប់ពីរយៈពេលពីរ (2) ឆ្នាំ ដែលបានលើកឡើងខាងលើ) ឬ
- ការប្រព្រឹត្ត ឬប៉ុនប៉ងប្រព្រឹត្តបទល្មើសព្រហ្មទណ្ឌណាមួយ ដោយអ្នកត្រូវបានធានារ៉ាប់រង ឬម្ចាស់បណ្តុះបណ្តាលសន្យារ៉ាប់រង ឬអ្នកទទួលផល ឬ
- ជំងឺអេដស៍ (AIDS) ឬផលវិបាក/ជំងឺណាមួយ ដែលទាក់ទងនឹងមេរោគហ៊ីវ (HIV)។



ករណីមិនធានាចំពោះករណីពិការភាពទាំងស្រុង និងជាអចិន្ត្រៃយ៍

- ការប៉ុនប៉ងសម្លាប់ខ្លួន ឬការប៉ុនប៉ងធ្វើបាត់បង់ខ្លួនឯង ឬបង្ករបួសលើខ្លួនឯងដោយចេតនា ទោះបីជាអ្នកត្រូវបានធានារ៉ាប់រងស្ថិតនៅក្នុងស្ថានភាពផ្លូវចិត្តប្រក្រតី ឬមិនប្រក្រតីក៏ដោយ ឬ
- ការប្រព្រឹត្ត ឬប៉ុនប៉ងប្រព្រឹត្តបទល្មើសព្រហ្មទណ្ឌណាមួយ ដោយអ្នកត្រូវបានធានារ៉ាប់រង ឬម្ចាស់បណ្តុះបណ្តាលសន្យារ៉ាប់រង ឬអ្នកទទួលផល ឬ
- ការប្រើប្រាស់ឱសថដោយគ្មានវេជ្ជបញ្ជា គ្រឿងញៀន ឬសារធាតុពុលផ្សេងៗ ការសេពគ្រឿងស្រវឹងហួសកម្រិតដូចមានចែងនៅក្នុងច្បាប់ និងបទប្បញ្ញត្តិជាធរមាន ឬ
- សង្គ្រាម ឬអំពើណាមួយដែលមានលក្ខណៈដូចគ្នានឹងសង្គ្រាម (បើទោះជាត្រូវបានប្រកាស ឬមិនប្រកាសក៏ដោយ) ឬកុបកម្ម ឬការបះបោរ ឬចលាចលសង្គម ឬក្នុងកម្មប្រសក្សភាពភរកម្ម បើទោះបីជាអ្នកត្រូវបានធានារ៉ាប់រងបានចូលរួម ឬមិនចូលរួមក្នុងអំពើទាំងនោះក្តី ឬ
- ជំងឺអេដស៍ (AIDS) ឬផលវិបាក/ជំងឺណាមួយ ដែលទាក់ទងនឹងមេរោគហ៊ីវ (HIV)។



